

កម្មវិធី Your Rights, Your Life

ការណែនាំស្តីពីធនធានសម្រាប់យុវជននៅក្នុងការថែទាំនៃឱពុកម្តាយធម៌។



Washington State Department of
CHILDREN, YOUTH & FAMILIES

មាតិកា

សេចក្តីផ្តើម	1
សុវត្ថិភាព និងសុខុមាលភាព	2
នីតិវិធីតុលាការ	4
សន្ទានុក្រុមពាក្យច្បាប់	5
ការដាក់ និងការសួរសុខទុក្ខ	6
ការអប់រំ	8
ការថែទាំសុខភាព	10
ភារកិច្ចទទួលខុសត្រូវរបស់អ្នកកាន់សំណុំរឿង	12
ធនធានបន្ថែម	14

ការបដិសេធ៖ សៀវភៅណែនាំនេះមានបំណងប្រើប្រាស់ជាការណែនាំជាក់ស្តែងសម្រាប់យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌។ ទោះបីវាសម្រាប់ល្អច្បាប់ និងគោលនយោបាយដែលអាចប៉ះពាល់ដល់យុវជនធម៌ វាមិនផ្តល់ដំណោះស្រាយផ្លូវច្បាប់ទេ ហើយព័ត៌មាននៅក្នុងសៀវភៅណែនាំនេះមិនត្រូវបានប្រើប្រាស់ ឬត្រូវបានពឹងផ្អែកលើដំណោះស្រាយផ្លូវច្បាប់ទេ។ យុវជនដែលចង់ដឹងអំពីរបៀបដែលច្បាប់ ឬគោលនយោបាយអនុវត្តលើស្ថានភាពជាក់លាក់ គួរទាក់ទងមេធាវី អ្នកកាន់សំណុំរឿង មេធាវីតែងតាំងដោយតុលាការ (GAL)

Office of the Family and Children’s Ombuds ។

Your Rights, Your Life គឺជាធនធានស្រមាប់យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌ អាយុចាប់ពី 12 ឡើង ដែលរួមទាំង យុវជននៅក្នុងកន្លែងថែទាំជាក្រុម។ ព័ត៌មាននៅក្នុងសៀវភៅនេះត្រូវបានសរសេរយ៉ាង ជាក់លាក់ស្រមាប់យុវជនអាយុចាប់ពី 12 ឆ្នាំ។ ច្បាប់ និងគោលនយោបាយជាក់លាក់អាចមានការអនុវត្ត ចំពោះអាយុផ្សេងពីគ្នា ហើយត្រូវបានបញ្ជាក់នៅក្នុងសៀវភៅណែនាំតាមការចាំបាច់។

សៀវភៅនេះត្រូវបានរៀបចំឡើងដើម្បី៖

- ជូនដំណឹងទៅអ្នកអំពីសិទ្ធិរបស់អ្នក ដោយសារសិទ្ធិទាំងនោះត្រូវបានរៀបរាប់ និងត្រូវបានការពារនៅក្រោមច្បាប់របស់រដ្ឋ Washington ។
- លើកទឹកចិត្តអ្នកឲ្យចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងពឹងពាក់របស់អ្នក និងសំណុំរឿងដែលអ្នកទទួលបានលេនៅក្នុង ការថែទាំក្នុងគ្រួសារធម៌។
- អប់រំអ្នកអំពីគោលការណ៍នានាដែលប៉ះពាល់លើអ្នកក្នុងពេលរបស់អ្នកដែលស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌ ព្រមទាំងអ្វី ដែលអ្នកអាចរំពឹងទុកពីអ្នកកាន់សំណុំរឿងរបស់អ្នក។

តើនរណាស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌?

យុវជននៅក្នុងការថែទាំក្នុងគ្រួសារធម៌ ប្រសិនបើគាត់ស្ថិតនៅក្នុងការថែទាំរបស់ Washington State Department of Children, Youth, and Families (DCYF) និងត្រូវបានដាក់ឲ្យនៅឆ្ងាយពីឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់។ នេះរួមមានការដាក់នៅក្នុង ផ្ទះគ្រួសារធម៌ ផ្ទះសាច់ញាតិ ផ្ទះមនុស្សពេញវ័យសមរម្យ ឬផ្ទះរស់នៅជាក្រុម។

ពេលខ្លះ យុវជនអាចត្រូវបានដាក់នៅ ឆ្ងាយពីឪពុកម្តាយ ឬអាណាព្យាបាល របស់ពួកគេតាមសំណើរបស់ នរណាម្នាក់ដែលមិនមែនជាប់របស់ DCYF- ឧទាហរណ៍ ឪពុកម្តាយ របស់យុវជនអាចជ្រើសរើសដាក់ យុវជននោះជាមួយសមាជិកគ្រួសារ។ យុវជនស្នាក់នៅក្នុងការរៀបចំសម្រាប់ ការរស់នៅប្រភេទនេះ ជាទូទៅ ត្រូវ បានចាត់ទុកថាជាការថែទាំដោយ សាច់ញាតិក្រៅផ្លូវការ មិនមែនជា ការថែទាំដោយឪពុកម្តាយធម៌ទេ។ ប្រសិនបើអ្នកមិនប្រាកដថាអ្នក កំពុងស្ថិតនៅក្នុងការថែទាំដោយ ឪពុកម្តាយធម៌ ឬមិនមែន អ្នកគួរ ទាក់ទងផ្នែកទំនាក់ទំនងធម្មនុញ្ញតាម លេខ 1-800-723-4831។



សុវត្ថិភាព និងសុខុមាលភាព

វាជា YOUR RIGHTS ។ សូមជ្រាប។

ក្នុងនាមជាយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ អ្នកមានសិទ្ធិ៖

- ទទួលបានការការពារពីការរំលោភបំពាន និងការមិនអើពើរ។
- ទទួលបានការបំពេញត្រូវការជាមូលដ្ឋាន (អាហារ សេម្លៃកំប៉ែក ទីជ្រមក និងការអប់រំ)។
- មិនទទួលបានការដាក់វិន័យបែបយោធា គួរឲ្យខ្លាច ឬគ្មានសុវត្ថិភាព។
- អនុវត្តសាសនាផ្ទាល់ខ្លួនរបស់អ្នក ឬមិនអនុវត្តសាសនាទាល់តែសោះ។
- រាយការណ៍អំពីការរំលោភបំពាន ការមិនអើពើ ការកេងប្រកែក ការបំពានលើសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចការដាក់ទណ្ឌកម្ម ការរំខាន ឬការបង្ខំ។
- ចូលរួមក្នុងសកម្មភាពកុមារភាពទៀងទាត់ (ចំណាយពេលយប់ជាមួយមិត្តភក្តិ សកម្មភាពក្រោយពេលរៀនសូត្រ និងកីឡា)។
- ទទួលបានការប្រើប្រាស់ជាមួយមិត្តភក្តិ និងស្នេហា ទោះអ្នកមានទារកក៏ដោយ អត្តសញ្ញាណភេទ ពូជសាសន៍ សាសនា ជាតិពន្ធុ បេតិកភណ្ឌ និងប្រភពកំណើត ពិការភាព បញ្ហាសុខភាព និងការរើសអើង តាមកំរិតដែលអ្នកចង់បាន។

Washington State Policies Affecting Youth in Foster Care

ក្រោមលក្ខខណ្ឌនៃការចេញអាជ្ញាបណ្ណរបស់រដ្ឋ Washington អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ត្រូវ៖

- ផ្តល់ការបីបាច់ និងបរិយាកាសដែលជួយគាំទ្រ។
- ផ្តល់សម្ភារនិងការបណ្តុះបណ្តាលសមរម្យនៅក្នុងការថែទាំផ្ទាល់ខ្លួន អនាម័យខ្លួន និងការតុបតែងខ្លួន។
- ផ្តល់អាហារដែលមានសុខភាពល្អតាមសមត្រូវសមរម្យស្របអាហាររបស់អ្នក និងក្រមិតសកម្មភាព។
- ដាក់វិន័យលើអ្នកតាមរបៀបដែលសមរម្យចំពោះក្រមិតភាពចាស់ទុំ ក្រមិតភាពអភិវឌ្ឍន៍ និងស្ថានភាពសុខភាពរបស់អ្នក។

កំណត់សម្គាល់៖ អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណត្រូវបានហាមពីការប្រើ៖

- វិធីបែបដា ឬដាក់វិន័យដែលរួមមានការវាយដំរាងកាយ (វាយធ្វើបាប) ការមិនឲ្យគេង (ការហាមគេង) ឬការចង និង/ឬ ការចាក់សាអ្នកទុកក្នុងបន្ទប់ ឬអគារ

អ្នកផ្តល់ការថែទាំក្នុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណត្រូវអនុវត្តតាម Prudent Parent Standard៖

- អ្នកមេឪពុកម្តាយអាច អនុញ្ញាតឲ្យមានសកម្មភាពកុមារភាពធម្មតា ដោយអាស្រ័យលើអ្វីដែលឪពុកម្តាយធម្មតា និងភាគច្រើននឹងធ្វើ ដោយមិនចាំបាច់មានអ្នកគ្រប់គ្រងសំណុំរឿង ឬការចូលរួមពីតុលាការ។
- អ្នកមេឪពុកម្តាយអាចអនុញ្ញាតឲ្យមានការឆក់រំលងពេលយប់រហូតដល់ 72 ម៉ោង។

វាជា YOUR LIFE ។ សូមចូលរួម។

ក្នុងនាមយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ មានសេវាជាច្រើនដែលអ្នកអាចប្រើបាន។ ចូរ និយាយជាមួយអ្នកគ្រប់គ្រងករណីរបស់អ្នក អំពីរបៀបដែលអ្នកអាច៖



- ស្នើសុំ និងទទួលសេវាកម្មរស់នៅឯករាជ្យ ប្រសិនបើអ្នករស់នៅកាន់ថែទាំក្នុងគ្រួសារ ធម៌រយៈពេល 30 អាណុលស៊ីសពី 15 ឆ្នាំ។
- បង្កើតផែនការផ្លាស់ប្តូរស្រមាប់ពេលវេលាដែល អ្នកចាកចេញពីកាន់ថែទាំក្នុងគ្រួសារធម៌។
- បន្តទទួលបានការថែទាំក្នុងគ្រួសារធម៌ និង សេវាគាំទ្រក្រោយអាយុ 18 ឆ្នាំ ប្រសិនបើ អ្នកនៅក្នុងបន្ទុកនៅខ្ទប់កំណើតទី 18 និង អ្នកគឺ៖
 - ត្រូវបានចុះឈ្មោះនៅក្នុងវិទ្យាល័យ ឬកម្មវិធីសិក្សាដែលមានតែម្តងបែបវិទ្យាល័យ
 - បានចុះឈ្មោះ ឬបានដាក់ពាក្យសុំ ឬអាចបង្ហាញបំណងចង់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំ ឬសិក្សាយកវិញ្ញាបនប្រត វិជ្ជាជីវៈក្រោយមធ្យមសិក្សា
 - កំពុងចូលរួមក្នុងកម្មវិធី ឬសកម្មភាពពេលវេលាបំបែកដើម្បីលើកកម្ពស់ ឬដកចេញនូវឧបសគ្គចំពោះការងារ
 - ត្រូវបានជួលឱ្យធ្វើការងារចាប់ពី 80 ម៉ោងឡើង ក្នុងមួយខែ ឬ
 - មិនអាចចូលរួមក្នុងសកម្មភាពណាមួយខាងលើដោយសារស្ថានភាពសុខភាពដែលបានកត់ត្រាទុក។
- ដាក់ពាក្យសុំសិទ្ធិប្រតិបត្តិការនៅ អាស្រ័យលើទីកន្លែងដែលអ្នករស់នៅ ប្រសិនបើអ្នកកំពុងចាកចេញពីកាន់ថែទាំក្នុងគ្រួសារ ធម៌ ឬបន្ទាប់ពីខ្ទប់កំណើតលើកទី 18 របស់អ្នក។ សិទ្ធិប្រតិបត្តិការនៅគឺជាការបង្រៀនប្រចាំថ្ងៃផ្នែកស្រមាប់ការជួល បន្ទាប់ពី ចាកចេញពីកាន់ថែទាំក្នុងគ្រួសារធម៌។ សិទ្ធិប្រតិបត្តិការអាចប្រើបាននៅក្នុងតំបន់ជាក់លាក់នៃរដ្ឋ។

អ្នកអាចនិយាយជាមួយអ្នកគ្រប់គ្រងករណីរបស់អ្នកអំពី៖

- ជំហាននៃដលអ្នកអាចធ្វើដើម្បីបានការងារ។
- ជំហាននៃដលអ្នកអាចធ្វើដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ការរៀនបើកបរ និងប័ណ្ណបើកបរប្រចាំរដ្ឋរបស់អ្នក។

នីតិវិធីតុលាការ

វាជា YOUR RIGHTS ។ សូមជ្រាបជាព័ត៌មាន។

ក្នុងនាមជាយុវជនក្នុងការថែទាំក្នុងគ្រួសារធម៌ អ្នកមានសិទ្ធិ៖

- ឱ្យ Court Appointed Special Advocate (CASA) ឬ Guardian Ad Litem (GAL) តំណាងខ្ញុំគ្រប់រយៈពេលជំនុំរបស់អ្នកនៅក្នុងករណីក្នុងបន្ទុករបស់អ្នក។
- ឆ្លើយសុំមេធាវីនៅពេលណាក៏បាន ដើម្បីតំណាងរូបអ្នក ដើម្បីអ្នកអាចមានសេចក្តីយល់ដឹងក្នុងផែនការដេលេចញញឹកដោយតុលាការ។
- ចូលរៀន និងពិនិត្យមើលឯកសារសំណុំរឿងរបស់អ្នក។
- ឱ្យគេពិនិត្យមើលផែនការសំណុំរឿងរបស់អ្នកនៅតុលាការរាល់ប្រាំមួយខែម្តង។
- ចាប់ពីអាយុ 14 ឆ្នាំឡើង អាចទទួលបានការពិគ្រោះយោបល់អំពីផែនការអចិន្ត្រៃយ៍របស់អ្នក។
- ទទួលបានការជូនដំណឹង និងចូលរួមក្នុងសវនាការនៃការរស់នៅក្នុងបន្ទុករបស់អ្នក។
- ទទួលបានការកែតម្រូវតាំងមេធាវីដើម្បីជំហររបស់អ្នករយៈពេលប្រាំមួយខែ បន្ទាប់ពីសិទ្ធិឪពុកម្តាយរបស់អ្នកបានបញ្ចប់។
- ទទួលបានការកែតម្រូវតាំងមេធាវី ប្រសិនបើអ្នកសម្រេចចិត្តចូលរួមក្នុង និងមានលក្ខណសម្បត្តិចូលក្នុងកម្មវិធី Extended Foster Care (EFC) ។

វាជា YOUR LIFE ។ សូមចូលរួម។

ក្នុងសវនាការស្តីពីការរស់នៅក្នុងបន្ទុករបស់អ្នក អ្នកមានជម្រើសដើម្បី៖

- ចូលរួមក្នុងសវនាការតុលាការ។
- សុំឱ្យឪពុកម្តាយធម៌ ឬមនុស្សផ្សេងៗដល់អ្នកស្គាល់ ឆ្លើយតាំងតាំងតាំងមេធាវីតំណាងអ្នក។
- ស្នើសុំក្រុងអ្នកអាចទៅសួរសុខទុក្ខសាច់ញាតិ ឬនរណាម្នាក់ដែលសំខាន់ចំពោះអ្នក។
- ស្នើសុំតុលាការថា តើអ្នកអាចត្រឡប់មកផ្ទះវិញបានឬទេ? ទោះបីជាសិទ្ធិមេធាវីរបស់ឪពុកម្តាយរបស់អ្នកបានបញ្ចប់ទៅក៏ដោយ អ្នកនៅតែអាចសុំឱ្យតុលាការដាក់អ្នកជាមួយឪពុកម្តាយរបស់អ្នកវិញ ឬអនុញ្ញាតអ្នកទៅសួរសុខទុក្ខពួកគេបាន។ តុលាការផ្តល់សេចក្តីជម្រះនៅក្នុងស្ថានភាពជម្រក ហើយមេធាវីអាចពន្យល់អំពីជម្រើសនេះទៅដល់អ្នកបាន។

ប្រសិនបើដីការតុលាការនិយាយថា អ្នកមិនអាចរស់នៅផ្ទះបានទេ ឬប្រសិនបើតុលាការដាក់អ្នកទៅក្នុងការថែទាំក្នុងគ្រួសារធម៌ នោះមានមនុស្សដើម្បីជួយគាំទ្រអ្នក។ ចូរនិយាយជាមួយអ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នកអំពីការទទួលបានមេធាវី និង/ឬ CASA/GAL ប្រសិនបើមិនទាន់បានតែងតាំងម្នាក់សម្រាប់អ្នក។

សន្ទានុក្រុមពាក្យច្បាប់

មេធាវី៖

មេធាវី តំណាងឲ្យអ្វីដែលអ្នកចង់ឲ្យកើតឡើងលើសំណុំរឿងរបស់អ្នក និងគាំទ្រសម្រាប់អ្នក ក្នុងតុលាការ ដើម្បីការពារសិទ្ធិផ្លូវច្បាប់របស់អ្នក។ មេធាវីត្រូវរក្សាអ្វីដែលអ្នកនិយាយជាការសម្ងាត់ទាំងស្រុង។ អ្នកមិនទទួលបានមេធាវីផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិទេ ទោះបីអ្នកស្នើសុំក៏ដោយ។ អ្នកអាចទទួលបានមេធាវីដោយស្វ័យប្រវត្តិក្នុងករណីដែលសិទ្ធិរបស់ឪពុកម្តាយរបស់អ្នក ត្រូវបានបញ្ចប់ ហើយវាមានរយៈពេលប្រាំមួយខែហើយ តាំងពីពេលបញ្ចប់សិទ្ធិរបស់ពួកគាត់ ប្រសិនបើអ្នកកំពុងស្នើសុំតុលាការឲ្យផ្តល់សិទ្ធិមេធាវីឪពុកម្តាយរបស់អ្នកវិញ ឬប្រសិនបើអ្នកស្ថិតនៅក្នុងការថែទាំក្នុងគ្រួសារធម៌បន្ត។ អ្នកក៏គួរតែទទួលបានមេធាវីប្រសិនបើអ្នកមិនមាន CASA/GAL ។ ចូរទាក់ទងអ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នក CASA/GAL ឬមេធាវីពាក់ព័ន្ធ ក្នុងករណីត្រូវការព័ត៌មានបន្ថែម។

Court Appointed Special Advocate (CASA) និង Guardian Ad Litem (GAL):

CASA/GAL គឺជាស្នាក់ដែលត្រូវបានតែងតាំងដោយតុលាការ ដើម្បីតំណាងឲ្យអ្វីដែលពួកគេជឿថាជាឧត្តមប្រយោជន៍របស់អ្នកដែលអាចនឹងខុសពីប្រយោជន៍របស់ឪពុកម្តាយអ្នក រដ្ឋ ឬអ្វីដែលអ្នកចង់ឲ្យកើតឡើងនៅក្នុងសំណុំរឿងរបស់អ្នក។

កូនក្នុងបន្ទុក និងសវនាការនៃការរស់នៅក្នុងបន្ទុក៖

កុមារ ឬយុវជនត្រូវបានចេញដីការថាជាកូនក្នុងបន្ទុកនៅពេលដែលចៅក្រាមនៃតុលាការអនីតិជនសម្រេចថា វាជាការចាំបាច់ដែលត្រូវអន្តរាគមន៍ ដើម្បីការពារកុមារពីការរំលោភបំពាន ការមិនអើពើ ការបោះបង់ចោល ការបង្កគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីឪពុកម្តាយដែលមិនអាចបំពេញសេចក្តីត្រូវការរបស់កុមារបាន។ នៅពេលដែលការរស់នៅក្នុងបន្ទុកត្រូវបានសម្រេចហើយ តុលាការអនីតិជននឹងធ្វើសវនាការធម្មតាដើម្បីសម្រេចចិត្តថាជំហានអ្វីដែលឪពុកម្តាយត្រូវធ្វើឱ្យកូនត្រឡប់មកផ្ទះវិញ ជាទីកន្លែងដែលកូនគួររស់នៅ ប្រសិនបើគាត់មិនអាចមករស់នៅផ្ទះទេ ត្រីតូរ៉ាធ្វើអ្វី ដើម្បីធានាថា កុមារបានទទួលការថែទាំល្អ — ថាពួកគេត្រូវបានគ្រប់គ្រង អប់រំ ហើយថាបានបំពេញសេចក្តីត្រូវការពូកេត។



ការដាក់ និងការសួរសុខទុក្ខ

វាជា YOUR RIGHTS ។ សូមជាប់ជាពិតមាន។

ក្នុងនាមជាយុវជនក្នុងកាតិវិធីទាំងឡាយ អ្នកមានសិទ្ធិ៖

- ត្រូវបានដាក់ក្នុងកន្លែងរស់នៅដែលអ្នកមានសុវត្ថិភាព ដែលអាចបំពេញសិទ្ធិត្រូវការរបស់អ្នកបាន និងផ្តល់ឲ្យអ្នកនូវភាពឯកជនសមរម្យស្របមត្រូវការផ្ទាល់ខ្លួន។
- ត្រូវបានដាក់នៅក្នុងផ្ទះជាមួយបងប្អូនប្រុសស្រីរបស់អ្នកប្រសិនបើអាចធ្វើបាន។
- ត្រូវបានដាក់ជាមួយមនុស្សសាច់ញាតិដែលមានឆន្ទៈ និងមានលទ្ធភាព ឬមនុស្សពេញវ័យដែលសមរម្យ ដែលអ្នកស្គាល់ និងស្រឡាញ់ជាមួយពួកគេ ប្រសិនបើអាចធ្វើបាននិងប្រសិនបើសមរម្យ។
- ការទាក់ទង និងការសួរសុខទុក្ខជាទៀងទាត់ និងញឹកញាប់ជាមួយឪពុកម្តាយរបស់អ្នក លើកលែងតែតុលាការសេចក្តីជម្រះជម្រះ។ ការទាក់ទង ឬការសួរសុខទុក្ខជាប្រចាំជាមួយបងប្អូនរបស់អ្នកនៅពេលរស់នៅបែកគ្នា លើកលែងតែតុលាការសេចក្តីជម្រះថា ការទាក់ទង ឬការសួរសុខទុក្ខគឺមិនសមរម្យ។
- ធ្វើ និងទទួលបានការពារទូរសព្ទ និងសំបុត្រឯកជនលើកលែងតែកំណត់ផ្ទុយព្រោះដោយតុលាការ។
- រស់នៅជាមួយកូនរបស់អ្នកប្រសិនបើអ្នកកំពុងចិញ្ចឹមកូន និងមានការគ្រប់គ្រងលើកូនរបស់អ្នក។



អ្នកផ្តល់ការកាតិវិធីទាំងឡាយត្រូវការការព្រួយសម្បត្តិ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈ៖

- ការផ្តល់ដល់អ្នកនូវទីកន្លែងស្របមត្រូវការការទុកសេចក្តីបំពាក់ និងសម្ភារៈរបស់អ្នក។
- ការរក្សាទុកកំណត់ហេតុ និងព័ត៌មានផ្ទាល់ខ្លួនជាការសម្ងាត់ និងនៅក្នុងកន្លែងមានសុវត្ថិភាព។ ការពិភាក្សាតែអំពីព័ត៌មានដែលពាក់ព័ន្ធនឹងអ្នក និងគ្រួសាររបស់អ្នកជាមួយបុគ្គលដែលពាក់ព័ន្ធជាមួយនឹងផែនការសំណុំរៀង។

វាជា YOUR LIFE ។ សូមចូលរួម។

បន្តទាក់ទងជាមួយមនុស្សសំខាន់ៗនៅក្នុងជីវិតរបស់អ្នក។

- ប្រសិនបើអ្នកមិនទទួលបានការទាក់ទង ឬការស្រាវជ្រាវសុខទុក្ខជាប្រចាំជាមួយឪពុកម្តាយ និង/ឬបងប្អូនរបស់អ្នកទេ អ្នកអាចប្រាប់អ្នកគ្រប់គ្រងសំណុំរឿងរបស់អ្នក CASA/GAL របស់អ្នក និង/ឬ មេធាវីរបស់អ្នកដែលអ្នកចង់ឲ្យការស្រាវជ្រាវសុខទុក្ខកើតឡើង។ អនុញ្ញាតឲ្យអ្នកដទៃដឹងថាការស្រាវជ្រាវសុខទុក្ខគឺមានសារៈសំខាន់ប៉ុណ្ណាចំពោះអ្នក និងឪពុកម្តាយ ឬបងប្អូនរបស់អ្នក។
- ទោះបីអ្នកត្រូវបានដកចេញពីផ្ទះរបស់អ្នក និង/កន្លែងក្បែរខាងរបស់អ្នក សូមព្យាយាមរក្សាការទាក់ទងជាមួយមនុស្សសំខាន់ៗនៅក្នុងជីវិតរបស់អ្នក ដូចជាសាច់ញាតិ មិត្តភក្តិ និងគូប្រជែង។ មនុស្សទាំងនេះអាច ឬអាចមិនពាក់ព័ន្ធនឹងបញ្ហាថែទាំធម៌។ បើអ្នកត្រូវការរក្សាការទាក់ទង សូមសួរអ្នកគ្រប់គ្រងសំណុំរឿង CASA/GAL ឪពុកម្តាយធម៌ ឬមេធាវីឲ្យជួយ។



ការអប់រំ

វាជា YOUR RIGHTS ។ សូមជ្រាបជាព័ត៌មាន។

ក្នុងនាមជាយុវជនក្នុងការថែទាំធម៌ អ្នកមានសិទ្ធិ៖

- ទៅសាលា។
- បន្តទៅសាលាដដែល ទោះអ្នកទៅរស់នៅក្នុងគ្រួសារធម៌ បើអាចធ្វើបាន ហើយវាជាប្រយោជន៍របស់អ្នក។
- ចូលរៀនក្នុងរយៈពេលបីថ្ងៃ ក្រោយមកនៅក្នុងគ្រួសារធម៌ ឬផ្លាស់ប្តូរកន្លែងស្នាក់នៅ។
- មានទំនាក់ទំនងជាមួយផ្ទះកុមាររំពេលទៅសវនាការ ប្រសិនបើអ្នករៀនថ្នាក់ទី 6-12 និងបំពេញលក្ខខណ្ឌដូចខាងក្រោម៖
 - សិទ្ធិឪពុកម្តាយរបស់អ្នកត្រូវបានបញ្ចប់
 - ឪពុកម្តាយរបស់អ្នកមិនអាចទាក់ទងបានដោយសារមានការជាប់ឃុំ ឬដែនកំណត់ផ្សេងទៀត
 - តុលាការបានហាមការទាក់ទងជាមួយអ្នក និងឪពុកម្តាយរបស់អ្នក ឬ
 - អ្នកត្រូវបានដាក់នៅក្នុងកន្លែងអប់រំកែប្រែ ហើយតុលាការបានផ្តល់សិទ្ធិអប់រំតិចតួចដល់ឪពុកម្តាយរបស់អ្នក។



គន្លឹះដើម្បីជាគជ័យ៖

- រៀនជំនាញដល់ធ្វើឲ្យរីកចម្រើន។
- ជួបទ្រឹបីក្សាសាលាវិទ្យាល័យ និងប្រាកដថាអ្នករៀនតាមវគ្គដើម្បីអាចបញ្ចប់ការសិក្សាបាន។
- ចូលរួមក្នុងសកម្មភាពដូចជាកីឡា ក្តីប្រក្រាបយ៉ាងរៀន។ បើអ្នកមិនមានលុយ ឬគ្មានអ្វីជិះស្រមាប់ជេម្រីសទាំងនេះ សូមពិគ្រោះជាមួយឪពុកម្តាយធម៌ អ្នកគ្រូគ្រប់គងសំណុំរឿង អ្នកផ្តល់សេវារស់នៅឯករាជ្យ ព្រោះពួកគេអាចជួយអ្នកបាន។

វាជា YOUR LIFE ។ សូមចូលរួម។

ការអប់រំរបស់អ្នកគឺសំខាន់សម្រាប់ជីវិតរបស់អ្នក។

- ការរស់នៅជាមួយគ្រួសារមិនមែនន័យថាអ្នកឈប់រៀនទេ។ ប្រសិនបើអ្នកកំពុងរៀន តែខកខានសិក្សាបើចូលរៀនពី ចូលមកស្នាក់នៅក្នុងគ្រួសារធម៌ សូមហៅទៅអ្នកគ្រប់គ្រងសំណុំរឿង ស្នាក់នៅ (បើមាន) មេធាវី CASA/GAL ឬ Education Ombuds (866-297-2597) ដើម្បីសុំជំនួយ។
- បើអ្នករៀនក្នុងការអប់រំពិសេស អ្នកគួរមានកម្មវិធីអប់រំបុគ្គល (IEP) ឬគម្រោង 504 ។ សួរអ្នកកាន់សំណុំរឿង ឬអ្នកកែដល ពាក់ព័ន្ធក្នុងរឿងរបស់អ្នក បើអ្នកមានសំណួរអំពី IEP ឬគម្រោង 504 ។ ចូលរួមប្រជុំក្នុង IEP/504 ។ បើអ្នកមានអាយុចាប់ពី 14 ឆ្នាំទៅនោះ IEP ឬគម្រោង 504 គួរត្រូវបានពិភាក្សាក្នុងការប្រជុំ Shared Planning ។
- បើអ្នកត្រូវបានព្យួរប្រាក់ ត្រូវសុំការជូនដំណឹងជាលាយលក្ខណ៍ និងហៅអ្នកកាន់សំណុំរឿងដើម្បីជួយពី Treehouse Educational Advocate ឬភ័ណ្ឌាង TeamChild ។ សុំសេចក្តីចម្លងឯកសារអប់រំ និងព័ត៌មានព្រឹត្តិការណ៍ និងបន្តទទួលដំណឹងអំពី វឌ្ឍនភាពព្រឹត្តិការណ៍។ សួរទ្រឹប័ក្សាសាលាអំពីជេមីសេដើម្បីរៀនសង បើចាំបាច់។
- និយាយជាមួយអ្នកកាន់សំណុំរឿង អ្នកផ្តល់សេវារៀនរៀន ឬទ្រឹប័ក្សាសាលាអំពីជេមីសេអប់រំនានា ដែលអ្នកអាចប្រើ ដូចជា ៖ ការចាប់ផ្តើម ការរៀនសូត្រ ការអប់រំវិជ្ជាជីវៈ ឬការទៅសាលាដើម្បីស្វែងយល់ថាជេមីសេណាណាស្របម្នាក់។
- អ្នកកាន់សំណុំរឿង អ្នកផ្តល់សេវារៀនរៀន ឬទ្រឹប័ក្សាសាលាអាចពន្យល់អំពីកម្មវិធី ឬអាហារូបករណ៍ដល់អ្នកប្រើ បាន និងជួយបង្កើនស្រមាប់បន្តការសិក្សា (មហាវិទ្យាល័យ ឬឧត្តមសិក្សា) ។ ទាំងនេះអាចរួមមាន៖
 - កម្មវិធី College Bound Scholarship
 - កម្មវិធី Independent Living Program
 - កម្មវិធី Educational and Training
 - កម្មវិធី Voucher (ETV) Program
 - Governor's Scholarship
 - Passports to Careers

ស្វែងរកមនុស្សពេញវ័យដែលជួយអ្នកជ្រើសរើសជម្រើសត្រូវសម្រាប់អនាគតរបស់អ្នក។ សួរអ្នកកាន់សំណុំរឿង ទីប្រឹក្សា គ្រូបង្រៀន នាយក ដើម្បីជួយអ្នកប្រសិនបើអ្នកមិនយល់ច្បាស់។

ការថែទាំសុខភាព

វាជា YOUR RIGHTS ។ សូមជាប់ជាពិតមាន។

ក្នុងនាមជាយុវជនក្នុងការថែទាំធម៌ អ្នកមានសិទ្ធិដើម្បី៖

- ត្រូវដឹងអំពីត្រូវការសុខភាព ការប្រើថ្នាំ និងប្រព័ន្ធសុខភាពរបស់អ្នក។
- ពិនិត្យសុខភាពជាប្រចាំឆ្នាំ។
- ពិនិត្យឆ្លងរាល់ប្រាំមួយខែម្តង រហូតអាយុ 18 ឆ្នាំ និងមួយឆ្នាំម្តងចាប់ពីអាយុ 19 ដល់ 26 ឆ្នាំ។
- ត្រូវដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យពាក់ព័ន្ធនឹងថ្នាំទាំងអស់ ដែលរួមទាំងថ្នាំផ្លូវចិត្ត (ថ្នាំអាចប៉ះពាល់ផ្លូវចិត្ត អារម្មណ៍ និងអាកប្បកិរិយា) រីតាមីន និងតិណេទស ដែលលក់ណែនាំឲ្យអ្នកប្រើ។
- យល់ព្រម ឬបដិសេធការប្រើថ្នាំ រួមទាំងថ្នាំផ្លូវចិត្ត រីតាមីន តិណេទស អាហារបំប៉ន ដែលបានចេញផ្សាយ ឬបានណែនាំឲ្យប្រើ លើកែលម្អសេចក្តីប្រើដោយតុលាការ។
- ទទួលបានការថែទាំសុខភាពបន្តពូជ រួមទាំងការគ្រប់គ្រងកំណើត និង/ឬការប្រឹក្សាយោបល់ទាក់ទងនឹងការគ្រប់គ្រងកំណើត ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
- ទទួលបានការគ្របដណ្តប់វេជ្ជសាស្ត្រតាមរយៈការធានារ៉ាប់រងនៅរដ្ឋ Washington (Medicaid) រហូតដល់ខួបកំណើតលើកទី 26 របស់អ្នក ប្រសិនបើអ្នកនៅក្នុងគ្រួសារធម៌នៅខួបកំណើតទី 18 របស់អ្នក។



បើអ្នកមានអាយុលើស 13 ឆ្នាំ អ្នកក៏អាច៖

- ទទួលបានការព្យាបាលការរំលោភបំពានដោយសារធាតុអ្នកជម្ងឺក្រៅ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
- ទទួលបានការព្យាបាលការរំលោភបំពានអ្នកជម្ងឺក្រៅ ឬសុខភាពផ្លូវចិត្តអ្នកជំងឺស្រមោក ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។

បើអ្នកមានអាយុលើស 14 ឆ្នាំ អ្នកក៏អាច៖

- ទទួលបានស្តី និងការព្យាបាលស្រមាប់ជំងឺកាមរោគ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។

វាជា YOUR LIFE ។ សូមចូលរួម។

ស្វែងយល់អំពីជម្រើស និងសេវាដែលអ្នកអាចប្រើបាន។

- បើអ្នកបានជាំថ្នាំដោយអ្នកជំនាញវេជ្ជសាស្ត្រ ឬនរណាម្នាក់ផ្សំថ្នាំ ហើយអ្នកមិនចង់ប្រើ សូមនិយាយជាមួយវេជ្ជបណ្ឌិត CASA/GAL ឬអ្នកកាន់សំណុំរឿង អំពីជម្រើសដែលអ្នកអាចប្រើបាន។
- បើអ្នកត្រូវបានផ្តល់ថ្នាំស្រមូលអារម្មណ៍ វេជ្ជបញ្ជានោះត្រូវតែមានការពិនិត្យឡើងវិញ និងអនុញ្ញាតជាយេវេជ្ជបណ្ឌិតទីពីរ។ បើមិនមានការពិនិត្យលើកទីពីរទេ សូមនិយាយជាមួយអ្នកកាន់សំណុំរឿង មេធាវី ឬ CASA/GAL ។
- បើអ្នកដឹងថាអ្នកមាននៃផ្ទះព្រះ សូមស្វែងយល់អំពីជម្រើសដែលអ្នកអាចប្រើបាន។ អ្នកត្រូវធ្វើការសម្រេចចិត្តល្អបំផុត ស្រមាប់ជីវិត និងកូន ដោយមិនមានការយល់ព្រម ឬសម្ពាធពីអ្នកដទៃ។
- អ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពរហូតដល់អ្នកមានអាយុ 26 ឆ្នាំ។ ត្រូវបាកដថា អ្នកនិយាយជាមួយអ្នកកាន់សំណុំរឿង អំពីរបៀបដំណើរការនៃការគ្របដណ្តប់របស់ Medicaid រហូតអាយុ 26 ឆ្នាំ និងថាតើអ្នកនឹងត្រូវទទួលបានការគ្របដណ្តប់ឬទេ ប្រសិនបើអ្នកផ្លាស់ទីទៅរដ្ឋផ្សេងៗ។ លើសពីនេះ ត្រូវធានាថាអ្នកបន្តទទួលបានការគ្របដណ្តប់វេជ្ជសាស្ត្រក្រោយពេលចេញពីកាត់ថវិកាសាធារណៈ សូមទាក់ទងជាមួយក្រុម Foster Care MEDS តាមរយៈលេខ 1-800-547-3109 និងផ្តល់អាសយដ្ឋានផ្ញើអ៊ីមែល។



ការកិច្ចទទួលខុសត្រូវរបស់អ្នកកាន់សំណុំរឿង

យុវជនគ្រប់រូបដែលរស់នៅក្នុងគ្រួសារធម៌មានអ្នកកាន់សំណុំរឿង ដែលផ្តល់សេវាដើម្បីជួយគ្រួសារជួបជុំគ្នាវិញ និងជួយឲ្យយុវជនមានសុវត្ថិភាព និងថែទាំសុខុមាលភាពក្នុងការថែទាំគ្រួសារធម៌។

នេះជាអ្វីដែលអ្នកអាចរំពឹងពីអ្នកកាន់សំណុំរឿងក្នុងពេលរស់នៅក្នុងគ្រួសារធម៌។

- ជួយអ្នក និម្រិតគ្រួសាររបស់អ្នកទទួលបានសេវាដើម្បីជួបជុំគ្នាវិញជាគ្រួសារ ពេលណាដែលអាចធ្វើបាន។
- រៀបចំពេលស្រមាប់ការទាក់ទង និងការសួរសុខទុក្ខជាទៀងទាត់ និងញឹកញាប់ជាមួយឪពុកម្តាយ និងបងប្អូនរបស់អ្នក លើកែលម្អតុលាការសម្រេចជួយពិន័រ។
- ស្វែងរកជម្រើសនៃការស្នាក់នៅរបស់អ្នក ជាមួយសាច់ញាតិ មនុស្សពេញវ័យសមរម្យ បើអាចធ្វើបាន មុនពេលដាក់ខ្លួនអ្នកទៅក្នុងក្រុងគ្រួសារធម៌ដែលមានអាជ្ញាបណ្ណ ឬផ្ទះថែទាំជាក្រុម។



- បន្ថែមទៀតនៅក្នុងសាលា ឬមណ្ឌលដែល (បើអាចធ្វើបាន និងជាខ្ពស់ប្រយោជន៍របស់អ្នក)។ ផ្តល់ការបញ្ជូនទៅ Treehouse Educational Advocacy ឬ Graduation Success ស្រមាប់សេវាគាំទ្រការអប់រំ។
- នៅអាយុ 12 ឆ្នាំ សូមពន្យល់អំពីរបៀបដែលអ្នកអាចស្នើសុំមេធាវី ដើម្បីជួយអ្នកក្នុងដំណើរការរស់នៅក្នុងបន្ទុក និម្រិតប្រកាសយទាក់ទងទៅតុលាការ ដែលអ្នកចង់មានមេធាវី ប្រសិនបើវាជាអ្វីមួយដែលអ្នកចង់បាន។
- ទៅរស់នៅជាមួយគ្រួសារធម៌ ឬអ្នកមើលថែដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បានពិនិត្យសាវតាច្បាស់លាស់ និងទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីជួយផ្តល់សុវត្ថិភាពក្នុងការរស់ជាមួយអ្នក។
- ធានាថាការណែនាំរស់នៅក្នុងបន្ទុករបស់អ្នក បានទទួលសវនាការនៅរាល់ប្រាំមួយខែម្តង។
- ជូនដំណឹងទៅអ្នកនៅពេលដែលសវនាការអំពីការរស់នៅក្នុងបន្ទុកត្រូវបានធ្វើឡើង។
- ជួយ ឬស្រមូលដល់ការធ្វើដំណើរទៅ និងមកកាន់សវនាការតុលាការដែលអ្នកចង់ចូលរួម។
- ផ្តល់ដល់អ្នកនូវព័ត៌មានអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់ CA ប្រសិនបើអ្នកមាននៃផ្ទះ ឬចិញ្ចឹមកូន។
- ផ្តល់ធនធានស្រមាប់សេវាដែលបំពេញសេចក្តីត្រូវការបុគ្គលទាំងអស់ ប្រសិនបើអ្នកមាននៃផ្ទះ ឬចិញ្ចឹមកូន។
- ជួបអ្នកយ៉ាងហោចណាស់មួយខែម្តង ដើម្បីនិយាយទៅអ្នកអំពីផែនការសំណុំរឿងដែលមាន សុវត្ថិភាព ភាពអចិន្ត្រៃយ៍ និងសុខុមាលភាព។

អ្នកកាន់សំណុំរឿងរបស់អ្នកក៏នឹងសន្ទនាជាមួយអ្នកអំពី៖

- មូលហេតុដែលអ្នករស់នៅក្នុងគ្រួសារធម៌៖
- របៀបដំណើរការក្នុងប្រព័ន្ធចំណែនាំក្នុងគ្រួសារធម៌។
- អ្វីដែលនឹងកើតឡើងចំពោះអ្នក គ្រួសាររបស់អ្នក ដែលរួមទាំងបងប្អូនរបស់អ្នក។
- អ្វីដែលត្រូវបានរំពឹងពីអ្នកពលរស់នៅក្នុងគ្រួសារធម៌។
- តើផែនការសំណុំរឿងជាអ្វី និងមានអ្វីខ្លះនៅក្នុងនោះ។
- តើផែនការផ្លាស់ប្តូរជាអ្វី និងសវា ឬជំនាញអ្វីខ្លះដែលអ្នកត្រូវការដើម្បីរស់នៅដោយឯករាជ្យ។
- តើកំពុងមានការប្រឹងប្រែងអ្វីខ្លះដើម្បីអាចជួបជុំក្រុមគ្រួសារដោយសុវត្ថិភាពវិញរវាងអ្នក និងគ្រួសាររបស់អ្នក។
- ផលប្រយោជន៍អ្វីដែលអ្នកមាន និងផ្តល់ឱកាសស្រមាប់សកម្មភាពកុមារភាព “ធម្មតា” ។
- អ្វីនឹងកើតឡើង ប្រសិនបើអ្នកនៅបន្តរស់នៅក្នុងគ្រួសារធម៌ ដល់អាយុ 18 ឆ្នាំ និងរបៀបរៀបចំផ្លាស់ប្តូរទៅក្នុងភាពជាមនុស្សពេញវ័យ។

ស្រមាប់យុវជនដែលមានអាយុលើស 14 ឆ្នាំ អ្នកកាន់សំណុំរឿងរបស់អ្នកនឹង៖

- ទទួលបានការណែនាំអ្នកប្រើប្រាស់របស់អ្នកជាប្រចាំឆ្នាំ និងដោះស្រាយភាពខុសគ្នា ដែលកើតមានរហូតដល់អ្នកមានអាយុ 18 ឆ្នាំ។
- ដាក់បញ្ចូលអ្នកក្នុងរាល់ភាពអចិន្ត្រៃយ៍ទាំងអស់ និងការប្រជុំផែនការរួម និងផ្តល់អ្នកនូវជម្រើសដើម្បីអញ្ជើញមនុស្សពីនាក់ ក្រៅពីអ្នកកាន់សំណុំរឿង និងឪពុកម្តាយធម៌ ដើម្បីចូលរួមប្រជុំជាមួយអ្នក។
- កំណត់សវា ឬជំនាញដែលអ្នកត្រូវការស្រមាប់ការធ្វើផែនការផ្លាស់ប្តូរ។
- សហការជាមួយអ្នក អ្នកថែទាំអ្នក និងគាំទ្រដល់ប្រព័ន្ធស្រមាប់បញ្ចប់ផែនការផ្លាស់ប្តូរស្រមាប់ការចាកចេញពីគ្រួសារធម៌។
- ធ្វើការប្រជុំផែនការរួមរវាងអាយុ 17 និង 17.5 ឆ្នាំ និងបង្កើតផែនការស្រមាប់ការផ្លាស់ប្តូររបស់អ្នកដោយសុវត្ថិភាព និងដោយជោគជ័យចូលទៅក្នុងភាពពេញវ័យ។ ស្គាល់និងយល់អំពីដំណើរការដើម្បីស្នើសុំបន្តការរស់នៅក្នុងគ្រួសារធម៌ និងសវាគាំទ្រក្រោយអាយុ 18 ឆ្នាំ តាមរយៈកម្មវិធី EFC ។
- ផ្តល់ឲ្យអ្នកនូវឯកសារផ្ទាល់ខ្លួន ពេលចាំបាច់ និងពេលចាកចេញពីគ្រួសារធម៌ រួមមានសំបុត្រកំណើត កាតសន្តិសុខសង្គម កាត្របច្ចារ្ជ កំណត់ហេតុចាក់ថ្នាំបង្ការ លិខិតតុលារ ព័ត៌មានធានារ៉ាប់រង និងសេចក្តីចម្លងឯកសារសុខភាព និងការសិក្សា។ អ្នកក៏អាចស្នើសុំកំណត់ហេតុរបស់អ្នកក្រោយពេលចាកចេញពីគ្រួសារធម៌។

ធនធានបន្ថែម

អ្នកអាចទាក់ទងផ្នែកទំនាក់ទំនងធម្មនុញ្ញ DCYF ប្រសិនបើមានសំណួរ ការតវ៉ា ឬកង្វល់អំពីសំណុំរឿងរបស់អ្នក។ បុគ្គលិកទំនាក់ទំនងធម្មនុញ្ញនឹងហៅមកអ្នកវិញក្នុងរយៈពេល 24 ម៉ោង និងធ្វើការជាមួយអ្នកដើម្បីដោះស្រាយការតវ៉ា ឬកង្វល់របស់អ្នក។ លើសពីនេះ បុគ្គលិកនឹងជួយអ្នកដើម្បីយល់អំពីប្រព័ន្ធសុខុមាលភាពកុមារ និងវឌ្ឍនភាពនៃករណីនីមួយៗ។ ទាក់ទងទៅផ្នែកទំនាក់ទំនងធម្មនុញ្ញ DCYF ដោយអ៊ីមែលទៅ DCYF ConstRelations@dcyf.wa.gov ឬដោយហៅទៅលេខ 360-902-8060 ឬ 1-800-723-4831។

បើអ្នកគិតថាសិទ្ធិរបស់អ្នកមិនត្រូវបានការពារ សូមទាក់ទងអ្នកកាន់សំណុំរឿង GAL/CASA ឬមេធាវី។

អ្នកក៏អាចសួរឱ្យ Office of the Family and Children's Ombuds ស៊ើបអង្កេតសំណុំរឿងរបស់អ្នកដែរ។

Office of the Family and Children's Ombuds

6840 Fort Dent Way, Suite 125

Mail Stop TT-99

Tukwila, WA 98188

ទូរស័ព្ទតតិគីតថ្ងៃ៖ 1-800-571-7321

ទូរស័ព្ទ៖ 206-439-3870

TTY៖ 206-439-3789

ទូរសារ៖ 206-439-3877

ofco.wa.gov

Your Rights, Your Life ត្រូវបានបង្កើតឡើងតាមរយៈការខិតខំរួមគ្នារបស់ Mockingbird Society និង Children's Administration ពីឡើយនេះ ជាផ្នែកមួយនៃ Washington State Department of Children, Youth, and Families (DCYF) ។

Mockingbird Society និង DCYF សូមថ្លែងអំណរគុណចំពោះយុវជនឆ្លើម និងបណ្តាញគ្រួសារធម៌ ដែលបានរួមចំណែកក្នុងគម្រោងនេះ ដោយតាមរយៈសេចក្តីក្លាហាន ភាពឆន់ និងសេចក្តីសង្ឃឹមរបស់ពួកគេ បានផ្តល់ការបំផុសគំនិតសម្រាប់ការងារដែលយើងធ្វើ។ លើសពីនេះ យើងសូមអរគុណចំពោះអង្គការខាងក្រោមសម្រាប់ជំនួន និងការពិនិត្យមើល និងការកែសម្រួលដល់ព័ត៌មានថ្មីនៅក្នុងសៀវភៅនេះ៖

Columbia Legal Services
Treehouse
Family and Children's Ombuds

Mockingbird Society គឺជាអង្គការតស៊ូមតិដែលធ្វើការជាមួយយុវជន និងគ្រួសារដើម្បីកែលម្អការថែទាំក្នុងគ្រួសារធម៌ និងបញ្ចប់ការអត់ទំនិញរបស់យុវជន។ កម្មវិធីយុវជនរបស់យើងបណ្តុះបណ្តាលយុវជនដែលធ្លាប់គ្មានទីជម្រក ឬរស់នៅក្នុងគ្រួសារធម៌ ដើម្បីទទួលបានស្ថាភិបាលខ្លួនល្អបំផុត។ តាមរយៈការធ្វើកិច្ចការដូច្នោះ ពួកគេផ្លាស់ប្តូរគោលនយោបាយ និងគំនិត ដែលគាំទ្រឲ្យកុមាររស់នៅក្នុងផ្ទះដែលមានសុវត្ថិភាព និងស្ថេរភាព។ កម្មវិធីគ្រួសាររបស់យើងគាំទ្រសម្រាប់នវានុវត្តលើរបៀបផ្តល់សេវា និងការថែទាំក្នុងគ្រួសារធម៌។ រួមទាំងអស់គ្នា ដំណោះស្រាយរបស់យើងផ្តោតលើការកែលម្អប្រព័ន្ធសេវាសង្គមដែលបម្រើដល់កុមារ យុវជន និងរាប់ពាន់គ្រួសាររាល់ឆ្នាំ នៅក្នុងរដ្ឋវ៉ាស៊ីនតោន និងលើសពីនេះ។

2100 24th Ave S. Ste. 240
Seattle, WA 98144
លេខទូរស័ព្ទ៖(206) 323-KIDS (5437)
ទូរសារ៖(206) 323-1003
អ៊ីមែល៖ info@mockingbirdsociety.org



Mockingbird Society គឺជាអង្គការរួចពន្ធនៅរដ្ឋវ៉ាស៊ីនតោន 501(c)(3) ។ រាល់ការបរិច្ចាគគឺអាចកាត់ពន្ធបាន តាមច្បាប់កំណត់។ សូមពិគ្រោះជាមួយទីប្រឹក្សាពន្ធរបស់អ្នកពាក់ព័ន្ធនឹងស្ថានភាពពន្ធជាក់លាក់។

Passion to Action (P2A) គឺជាគណៈកម្មការផ្តល់យោបល់ដឹកនាំដោយយុវជនទូទាំងរដ្ឋសម្រាប់ DCYF។ DCYF យល់អំពីសារសំខាន់នៃការធ្វើជាដៃគូជាមួយយុវជន ដែលយើងធ្វើការជាមួយ។ សមាជិក P2A ផ្តល់ដល់ DCYF នូវធាតុចូល ព័ត៌មានត្រឡប់ និងអនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយ ការអនុវត្ត និងការបោះពុម្ពផ្សាយរបស់ទីភ្នាក់ងារ។ លើសពីនេះ DCYF ប្រើប្រាស់សមាជិក P2A នៅក្នុងវគ្គបណ្តុះបណ្តាល និងបទបង្ហាញរបស់ទីភ្នាក់ងារជាច្រើន ដើម្បីធានាថា អ្នកកាន់សំណុំរឿង ឪពុកម្តាយធម៌ និងសហគមន៍ទាំងឡាយ រៀនសូត្រអំពីបទពិសោធន៍នៃការរស់នៅក្នុងប្រព័ន្ធថែទាំក្នុងគ្រួសារធម៌ ពីអ្នកដែលមានជំនាញ យុវជនក្នុងគ្រួសារធម៌ និងបណ្តាញ។



P2A ផ្តល់ច្រកសម្រាប់យុវជនដែលចង់គាំទ្រដល់យុវជនផ្សេងទៀត ក្នុងពេលធ្វើការជាមួយមិត្តដែលមានសារតាស្រដៀងគ្នា។ P2A លើកកម្ពស់មិត្តភាព ភាពជាអ្នកដឹកនាំ វិជ្ជាជីវនិយម និងភាពជោគជ័យរបស់សមាជិកយើង។

www.dcyf.wa.gov

បើអ្នកចង់បានច្បាប់ចម្លងនៃឯកសារនេះជាទម្រង់ ឬភាសាផ្សេង
សូមទាក់ទងផ្នែកទំនាក់ទំនង DCYF តាមលេខ
(1-800-723-4831 | 360-902-8060, ConstRelations@dcyf.wa.gov) ។